



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១២

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំរមួម ស្រុករៀង ខេត្តព្រះវិហារ

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិង សមាគមជនជាតិដើមភាគតិច ក្រុម បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំរមួម ស្រុករៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០១២។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦០ នាក់ (៣០% ជាស្ត្រី និង៦៥%ជាជនជាតិដើមភាគតិចក្រុម) ពីគ្រប់ ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការជាអាទិភាព ទាំង ៥ ក្នុង ឃុំរមួម ស្រុករៀង ខេត្តព្រះវិហារ

១. ការស្នើសុំសាងសង់ផ្លូវ ស្ពាន និងលូ
 - សុំសាងសង់ផ្លូវថ្មី១ខ្សែជាប្រភេទផ្លូវលំក្រាលគ្រួសក្រហម ប្រវែង២៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាប់ពីខាង លិចផ្លូវជាតិ ក្នុងភូមិត្រពាំងទន្ទឹមទៅរហូតដល់ភូមិព្រៃពពេល ដែលក្នុងនោះមានប្រើលូចំនួន៤កន្លែង ដោយក្នុង១កន្លែងៗប្រើលូចំនួន៦កង់ និងស្ពានឆ្លងកាត់អូរចំនួន៣កន្លែង។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។
 - សុំសាងសង់ផ្លូវថ្មី១ខ្សែជាប្រភេទផ្លូវលំក្រាលគ្រួសក្រហម ប្រវែង១៥០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាប់ពីភូមិ ស្វាយដំណាក់រហូតដល់ភូមិភ្នំដែក ក្នុងនោះមានប្រើលូចំនួន១០កន្លែង ដោយក្នុង១កន្លែងៗប្រើលូ៦កង់ និងស្ពានចំនួន៨កន្លែង។ សូមចាប់ផ្តើមសាងសង់ពីឆ្នាំ២០១២ និងបញ្ចប់ឆ្នាំ២០១៤។
២. ការស្នើសុំធ្វើអណ្តូងទឹក និងបង្គន់អនាម័យ
 - សុំធ្វើអណ្តូងស្នប់ចំនួន៣២អណ្តូង ក្នុងនោះសម្រាប់ភូមិត្រពាំងទន្ទឹម៧អណ្តូង ភូមិទួលរៀង៥អណ្តូង ភូមិ ស្វាយដំណាក់ចាស់៥អណ្តូង ភូមិបង្កើនផល៥អណ្តូង ភូមិទួលរៀង៥អណ្តូង ភូមិអូរប្រណេក៥អណ្តូង។ សូមចាប់ផ្តើមធ្វើនៅឆ្នាំ២០១២នេះ និងបញ្ចប់ឆ្នាំ២០១៣។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយលទ្ធភាព ប្រជាជនមានផលប្រយោជន៍។

- សុំធ្វើបង្កន់អនាម័យចំនួន២៤៥បង្កន់ ក្នុងនោះសម្រាប់ភូមិត្រពាំងទន្ទឹម៨០បង្កន់ ភូមិស្វាយដំណាក់៥០បង្កន់ ភូមិបង្កើនផល៣០បង្កន់ ភូមិទួលរៀង៣៥បង្កន់ ភូមិអូរប្រណោក២៥បង្កន់ និងភូមិស្វាយដំណាក់ចាស់២៥បង្កន់។ សូមចាប់ផ្តើមធ្វើនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៤។

៣. ការស្នើសុំសាងសង់ប៉ុស្តិ៍សុខភាព និងគ្រូពេទ្យ

- សុំសាងសង់ប៉ុស្តិ៍សុខភាពចំនួន១កន្លែង ស្ថិតនៅចំណុចកណ្តាលភូមិត្រពាំងទន្ទឹម ដែលប៉ុស្តិ៍សុខភាពនេះធ្វើអំពីថ្ម ប្រក់ក្បឿងមាន៤បន្ទប់ មានបណ្តោយ១៥ម៉ែត្រ ទទឹង៦ម៉ែត្រ និងស្នើសុំគ្រូពេទ្យចំនួន០៥នាក់ ដែលមានជំនាញដូចជាពេទ្យឆ្មប២នាក់ ពេទ្យជម្ងឺទូទៅ២នាក់ និងពេទ្យភ្នែក១នាក់។ សូមចាប់ផ្តើមពីឆ្នាំ២០១២ និងឲ្យបានរួចរាល់នៅឆ្នាំ២០១៤។

៤. ការស្នើសុំសាងសង់សាលាបឋមសិក្សា ផ្ទះគ្រួសារកំនៅ និងគ្រូបង្រៀន

- សុំសាងសង់សាលាបឋមសិក្សាថ្មីចំនួន១ខ្នង មាន៥បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង ស្ថិតនៅភូមិរម្យទម (ព្រៃពពេល) និងស្នើសុំសាងសង់ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀនមកពីឆ្ងាយ ដែលមានប្រវែង២ម៉ែត្រ ទទឹង៦ម៉ែត្រ ធ្វើអំពីឈើចាក់សាប ប្រក់ក្បឿង ស្ថិតនៅក្នុងភូមិត្រពាំងទន្ទឹម។ សូមចាប់ផ្តើមសាងសង់នៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៤។

- ស្នើសុំគ្រូបង្រៀនបឋមសិក្សាចំនួន៤នាក់សម្រាប់សាលាបឋមសិក្សាថ្មីនេះនៅភូមិរម្យទម មានជំនាញកម្រិតបឋមសិក្សាចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៥។ សូមឲ្យបានពេលសាលាបឋមសិក្សានេះសាងសង់រួចនៅឆ្នាំ២០១៤។

៥. ការស្នើសុំវគ្គវប្បធម៌វប្បធម៌ ការរក្សាប្រពៃណី

- ប្រជាពលរដ្ឋស្ថិតនៅឃុំរម្យទមបានស្នើសុំឲ្យមានបើកវគ្គវប្បធម៌វប្បធម៌ស្តីអំពីច្បាប់ភូមិបាល យេនឌ័រ អំពើហិង្សា សុខភាពអនាម័យ ឲ្យបាន៦វគ្គទូទាំងឃុំ ដែលមានចំនួន៦ភូមិគឺ ភូមិត្រពាំងទន្ទឹម ភូមិទួលរៀង ភូមិស្វាយដំណាក់ថ្មី ភូមិបង្កើនផល ភូមិអូរប្រណោក និងភូមិស្វាយដំណាក់ចាស់។ សូមចាប់ផ្តើមនៅឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

- ស្នើសុំឲ្យប្រជាពលរដ្ឋជនជាតិកួយជួយពង្រឹងនូវការថែរក្សាប្រពៃណីទំនៀមទម្លាប់ និងសុំឲ្យស្ថាប័នដែលពាក់ព័ន្ធមានការគាំទ្រទៅលើជនជាតិដើមភាគតិចកួយនៅទីឃុំនោះ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ នេះតទៅ។

មុនពេលបញ្ចប់សិក្ខាសាលាមានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។

លោក **លន់ ជា** ជាប្រធានក្រុមប្រឹក្សាឃុំ មកពីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា «តម្រូវការអាទិភាពទាំងប្រាំ លោកមានការចាប់អារម្មណ៍ ហើយនឹងអនុវត្តនៅពេលខាងមុខ និងសូមឲ្យប្រជាពលរដ្ឋចេះជួយសហការដើម្បីសម្រេចទៅលើតម្រូវការទាំង៥នេះ។ ពិសេសតម្រូវការអាទិភាពទាំងប្រាំនេះប្រជាពលរដ្ឋលោកកំពុងតែត្រូវការជាចាំបាច់នៅតាមភូមិទាំង៦នេះ»។

លោក **នឹង ទាវ** ជាជំទប់ប្រធានភូមិ មកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ថា «លោកសូមគាំទ្រ ចំពោះអាទិភាពទាំងប្រាំចំណុចនេះ ដើម្បីអភិវឌ្ឍន៍ក្នុងភូមិឃុំទាំងមូល លោកនឹងដាក់បញ្ជូនទៅក្នុងគោល នយោបាយរបស់គណបក្សនៅពេលបោះឆ្នោតឆ្នាំ២០១២ខាងមុខនេះ»។

លោក **ចេង ជឹម** ជាប្រធានភូមិ មកពីគណបក្សហ៊្វិនស៊ិនប៉ិចបានមានប្រសាសន៍ថា«លោកមានចំណាប់ អារម្មណ៍យ៉ាងខ្លាំងចំពោះតម្រូវការអាទិភាពទាំងប្រាំចំណុចនេះ ហើយលោកនឹងបញ្ជូនកម្មវិធីនេះដាក់ទៅក្នុង គោលនយោបាយរបស់គណបក្សនៅពេលបោះឆ្នោតឆ្នាំ២០១២នេះ ហើយសូមគាំទ្រទាំងស្រុង»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

- ១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិ ភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។
- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ដាច់ស្រយាលនឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាច ឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **មួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-កញ្ញា **ភោគ ស្រីពេជ្រ** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)
ទូរស័ព្ទលេខ ៖ ០៨៩ ៨១៨ ១៧៦

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួម សង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើ ដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 080